

## ការបែងចែកអត្ថប្រយោជន៍អាហារក្នុងភាពអាសន្ន សំណួរដែលសួរញឹកញាប់

DSHS កំពុងផ្តល់អត្ថប្រយោជន៍អាហារបន្ថែម តាមរយៈកាត EBT ដល់គ្រួសារភាគច្រើនដែល ទទួលបានអាហារមូលដ្ឋាន។ នេះចាប់ផ្តើមពីអត្ថប្រយោជន៍ប្រចាំខែមីនា និងមេសា ឆ្នាំ 2020 ហើយនឹងបន្តពីមួយខែទៅមួយខែ

### ហេតុអ្វីរឿងនេះកើតឡើង?

សភាជាន់ទាបបានអនុម័តអត្ថប្រយោជន៍បន្ថែម ដើម្បីមានលទ្ធភាពទិញអាហារបានកាន់តែច្រើន ។ វានឹងកាត់បន្ថយចំនួនដងដែលមនុស្សត្រូវ ចេញទៅទិញគ្រឿងទេស។ វាក៏នឹងកាត់បន្ថយចំនួន មនុស្សហៅតាមហាង និងបន្ថយឱកាសសម្រាប់ការ ឆ្លង COVID-19 ។

### តើខ្ញុំនឹងទទួលបានអត្ថប្រយោជន៍បន្ថែម នៅពេលណា?

កាលបរិច្ឆេទផ្តល់អត្ថប្រយោជន៍សម្រាប់កម្មវិធីនេះ អាចប្រែប្រួលអាស្រ័យលើការអនុម័តពីសហព័ន្ធ ហើយប្រសិនបើថ្ងៃទីមួយរាល់ខែគឺនៅថ្ងៃអាទិត្យ។ នេះមានន័យថាអ្នកអាចទទួលបានអត្ថប្រយោជន៍ លឿនបំផុតគឺនៅថ្ងៃទី 2 រាល់ខែ។

### ខ្ញុំទើបតែដាក់ពាក្យសុំជំនួយស្បៀងអាហារក្នុង ខែនេះ។ តើខ្ញុំនឹងទទួលបានអត្ថប្រយោជន៍ បន្ថែមឬទេ?

បើអ្នកមានសិទ្ធិទទួលបានអត្ថប្រយោជន៍ជំនួយ ស្បៀងអាហារលើសពី \$0 អ្នកនឹងទទួលបានអត្ថ ប្រយោជន៍ចំនួនអតិបរមាសម្រាប់ទំហំគ្រួសាររបស់ អ្នក ឬប្រសិនបើអត្ថប្រយោជន៍របស់អ្នកតិចជាង \$95 ពីចំនួនអតិបរមា អ្នកនឹងទទួលបានអត្ថ ប្រយោជន៍របស់អ្នកបូកនឹង \$95។

### តើទឹកប្រាក់អត្ថប្រយោជន៍អតិបរមាមាន ចំនួនប៉ុន្មាន?

សមាជិកគ្រួសារដែល មានសិទ្ធិ	អត្ថប្រយោជន៍អតិ បរមា
1	\$234
2	\$430
3	\$616
4	\$782
5	\$929
6	\$1,114
7	\$1,232
8	\$1,408
9	\$1,584
10	\$1,760
ការបន្ថែមនីមួយៗ	+\$176

### ខ្ញុំមានសិទ្ធិទទួលបានអាហារមូលដ្ឋាន ប៉ុន្តែខ្ញុំ មិនបានទទួលអត្ថប្រយោជន៍ណាមួយទេ។ តើ ខ្ញុំនឹងទទួលបានអត្ថប្រយោជន៍បន្ថែមឬទេ?

ទេ។ គ្រួសារដែលមានសិទ្ធិទទួលប្រាក់ \$0 មិន មានសិទ្ធិទទួលប្រាក់បន្ថែមទេ។

### ខ្ញុំទទួលបាន WASHCAP/ជំនួយអាហារ បណ្តោះអាសន្ន/ជំនួយអាហារសម្រាប់អត្ថ ប្រយោជន៍ជនអន្តោប្រវេសន៍ស្របច្បាប់។ តើខ្ញុំ នឹងទទួលបានអត្ថប្រយោជន៍បន្ថែមឬទេ?

បាទ/ចាស។ អត្ថប្រយោជន៍បន្ថែមអនុវត្តលើ កម្មវិធីជំនួយអាហារទាំងអស់។

(បន្តនៅទំព័របន្ទាប់)

**តើខ្ញុំនឹងទទួលបានអត្ថប្រយោជន៍បន្ថែម ប៉ុន្មាន?**

អ្នកនឹងទទួលបានផលសងរវាងអត្ថប្រយោជន៍ ទៀងទាត់របស់អ្នក និងចំនួនអតិបរមា សម្រាប់ទំហំគ្រួសាររបស់អ្នក ឬ \$95 ប្រសិនបើ អត្ថប្រយោជន៍ទៀងទាត់របស់អ្នកគឺ \$95 នៃ ចំនួនអតិបរមាសម្រាប់ទំហំគ្រួសាររបស់អ្នក ឧទាហរណ៍៖

**ឧទាហរណ៍ទី 1:**

អ្នក និងដៃគូរបស់អ្នកធ្វើការ ហើយទទួល ប្រាក់សរុប \$200 សម្រាប់អត្ថប្រយោជន៍អាហារ កាលពីថ្ងៃទី 10 ខែឧសភា។ ការបែងចែកប្រាក់ អតិបរមាសម្រាប់គ្រួសារដែលមានមនុស្សពីរនាក់ គឺ \$430។ \$430 - \$200 គឺ \$230។ អ្នកនឹងទទួល បានប្រាក់បន្ថែម \$230 នៅក្នុងអត្ថប្រយោជន៍ បន្ថែម។ អ្នកនឹងទទួលបានប្រាក់ \$200 ធម្មតា ជាមួយនឹងប្រាក់បន្ថែម \$230 សម្រាប់ទឹកប្រាក់ សរុប \$430 នៅកាលបរិច្ឆេទធម្មការរបស់អ្នកនៅ ថ្ងៃទី 10 ខែឧសភា។

**ឧទាហរណ៍ទី 2:**

អ្នកទទួលបានអត្ថប្រយោជន៍សន្តិសុខសង្គម និងទទួលបានប្រាក់សរុប \$210 នៅថ្ងៃទី 17 ខែឧសភា។ ការបែងចែកប្រាក់អតិបរមាសម្រាប់ គ្រួសារដែលមានមនុស្សមួយនាក់គឺ \$234។ \$234 - \$210 គឺ \$24។ ដោយសារទឹកប្រាក់ \$24 តិចជាង \$95 អ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែម \$95។ អ្នកនឹងទទួលបានប្រាក់ \$210 ធម្មតា ជាមួយនឹងប្រាក់បន្ថែម \$95 សម្រាប់ទឹកប្រាក់ សរុប \$305 នៅកាលបរិច្ឆេទធម្មការរបស់អ្នកនៅ ថ្ងៃទី 17 ខែឧសភា។

**ឧទាហរណ៍ទី 3:**

អ្នក និងកូន 2 នាក់របស់អ្នកគ្មានប្រាក់ចំណូល និងទទួលបានអត្ថប្រយោជន៍ស្បៀងអាហារសរុប ចំនួនទឹកប្រាក់ \$616 នៅថ្ងៃទី 13 ខែឧសភា។ ការបែងចែកប្រាក់អតិបរមាសម្រាប់គ្រួសារ ដែលមានមនុស្សបីនាក់គឺ \$616។ ដោយសារ អ្នកទទួលបានអត្ថប្រយោជន៍អតិបរមាសម្រាប់ ទំហំគ្រួសាររបស់អ្នករួចហើយ អ្នកនឹងទទួលបាន អត្ថប្រយោជន៍បន្ថែម \$95 ទៀត។ អ្នកនឹងទទួល បានប្រាក់ \$616 ធម្មតា ជាមួយនឹងប្រាក់បន្ថែម \$95 សម្រាប់ទឹកប្រាក់សរុប \$711 នៅកាលបរិច្ឆេទ ធម្មការរបស់អ្នកនៅថ្ងៃទី 13 ខែឧសភា។

**តើខ្ញុំនឹងត្រូវសងប្រាក់អត្ថប្រយោជន៍ទាំងនេះ វិញទេ?**

ទាំងនេះគឺជាអត្ថប្រយោជន៍បន្ថែមសម្រាប់អ្នក យកទៅប្រើប្រាស់។ មិនមានហេតុផលដែលអ្នក ត្រូវសងវាមកវិញទេ។

**តើខ្ញុំនឹងបាត់បង់អត្ថប្រយោជន៍បន្ថែមទាំងនេះ ទេ ប្រសិនបើខ្ញុំមិនប្រើអត្ថប្រយោជន៍ទាំងនេះ អស់ក្លាម?**

ទេ។ អ្នកត្រូវបានផ្តល់រយៈពេល 365 ថ្ងៃគិតចាប់ពីថ្ងៃ ដែលអ្នកដកប្រាក់ចុងក្រោយ ដើម្បីប្រើប្រាស់អត្ថ ប្រយោជន៍បន្ថែម និងទៀងទាត់។

**តើអត្ថប្រយោជន៍បន្ថែមទាំងនេះប៉ះពាល់ដល់ ស្ថានភាពអន្តោប្រវេសន៍របស់ខ្ញុំឬទេ?**

ទេ។

**តើ DSHS នឹងផ្តល់អត្ថប្រយោជន៍បន្ថែមរៀងរាល់ ខែទេ?**

យើងនឹងពិនិត្យមើលថាតើយើងអាចផ្តល់ឱ្យអ្នក នូវអត្ថប្រយោជន៍បន្ថែមតាមទំហំគ្រួសាររបស់អ្នក ពីមួយខែទៅមួយខែអាស្រ័យលើការយល់ព្រមពី សហព័ន្ធដែរឬអត់។



Washington State  
Department of Social  
& Health Services

Transforming lives

**តើ DSHS នឹងផ្ញើសំបុត្រមកខ្ញុំទេ នៅពេលខ្ញុំ  
ទទួលអត្ថប្រយោជន៍បន្ថែម? តើ DSHS នឹងផ្ញើ  
លិខិតមកខ្ញុំដែរឬទេប្រសិនបើខ្ញុំលែងមានសិទ្ធិ  
ទទួលបានអត្ថប្រយោជន៍បន្ថែមទៀត?**

ទេ។ យើងមិនផ្ញើសំបុត្រទេ នៅពេលយើងបើក ឬ  
បញ្ឈប់អត្ថប្រយោជន៍បន្ថែម។ ប្រសិនបើអ្នកចង់  
ដឹងពេលណាអត្ថប្រយោជន៍ចូលក្នុងគណនីរបស់  
អ្នក អ្នកអាចទូរសព្ទទៅលេខនៅលើប័ណ្ណ EBT របស់  
អ្នក ដើម្បីសួរសមតុល្យរបស់អ្នក ឬប្រើប្រាស់គណនី  
អត្ថប្រយោជន៍អតិថិជនរបស់អ្នកនៅលើ [www.washingtonconnection.org](http://www.washingtonconnection.org)។

**តើខ្ញុំគួរតែទូរសព្ទទៅមជ្ឈមណ្ឌលទំនាក់ទំនង  
សេវាកម្មអតិថិជនឬទេ?**

ដោយសារយើងមានការហៅច្រើនជាងធម្មតា  
យើងសុំឱ្យអ្នកកុំហៅទូរសព្ទមកមជ្ឈមណ្ឌលអំពី  
អត្ថប្រយោជន៍បន្ថែម។  
ពិនិត្យមើលព័ត៌មានចុងក្រោយនៅលើ  
គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើងនៅ  
លើ [Facebook](https://www.facebook.com/dshs.wa) និង [Twitter](https://twitter.com/dshs_wa) ឬតាម [www.dshs.wa.gov](http://www.dshs.wa.gov)។